

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ
សម្រាប់ត្រីមាស និងរយៈពេលដប់ពីរខែបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

(ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ ដែលភ្ជាប់មកជាមួយ គឺជាការប្រែសម្រួលជាភាសាខ្មែរ ពីរបាយការណ៍ជាភាសាអង់គ្លេស។ ក្នុងករណីមានភាពមិនស្របគ្នារវាងភាសាទាំងពីរ ឯកសារអង់គ្លេស ត្រូវបានយកជាគោល។)

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

មាតិកា

ទំព័រ

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល

១

របាយការណ៍នៃការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ

២

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបង្រួញ

៣ - ៤

របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗបង្រួញ

៥

របាយការណ៍បម្រែបម្រួលមូលធនបង្រួញ

៦

របាយការណ៍លំហូរសាច់ប្រាក់បង្រួញ

៧ - ៨

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ


៩ - ២៤


រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបង្រួញដែលបានភ្ជាប់មកជាមួយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (“រ.ទ.ស.ភ”) នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និង ចំណូលពេញលេញផ្សេងៗបង្រួញ របាយការណ៍បម្រែបម្រួលមូលធនបង្រួញ និងរបាយការណ៍លំហូរសាច់ប្រាក់បង្រួញ សម្រាប់ត្រីមាស និងរយៈពេលដប់ពីរខែដែលបានបញ្ចប់ និងកំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ (ត្រូវបាន គេស្គាល់ផងដែរថាជា “ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ”) បានរៀបចំឡើងត្រឹមត្រូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ អនុលោមតាមស្តង់ដាគណនេយ្យអន្តរជាតិកម្ពុជាលេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល ។

ចុះហត្ថលេខាជំនួសក្រុមប្រឹក្សាភិបាល 


ឡុង ណារ៉ូ
អគ្គនាយក


ជេន ប៉ូលីដេន
អគ្គនាយករងទទួលបន្ទុកហិរញ្ញកិច្ច


ឯក សុខចាន់
ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃ ពុធ ១១ ខែមាស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩
រាជធានីភ្នំពេញថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៦

**របាយការណ៍នៃការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
ជូនចំពោះភាគហ៊ុនិករបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)
(លេខ Co. ០៨៣៩ Et/២០១២)**

សេចក្តីផ្តើម

យើងខ្ញុំបានធ្វើការត្រួតពិនិត្យរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុបង្រួញដែលបានភ្ជាប់មកជាមួយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (“រ.ទ.ស.ភ”) នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗបង្រួញ របាយការណ៍បម្រែបម្រួលមូលធនបង្រួញ និងរបាយការណ៍លំហូរសាច់ប្រាក់បង្រួញសម្រាប់ត្រីមាស និងរយៈពេលដប់ពីរខែដែលបានបញ្ចប់ និងកំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ (ត្រូវបានគេស្គាល់ផងដែរថាជា “ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ”)។ ក្រុមប្រឹក្សាភិបាលរបស់ រ.ទ.ស.ភ ជាអ្នកទទួលខុសត្រូវក្នុងការរៀបចំ និងបង្ហាញនូវព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញនេះ។ ទំនួលខុសត្រូវរបស់យើងខ្ញុំ គឺធ្វើការសន្និដ្ឋានទៅលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញដោយផ្អែកលើការត្រួតពិនិត្យរបស់យើងខ្ញុំ។

វិសាលភាពនៃការត្រួតពិនិត្យ

យើងខ្ញុំបានធ្វើការត្រួតពិនិត្យ ដោយអនុលោមតាម ស្តង់ដារអន្តរជាតិលើកិច្ចព្រមព្រៀងការត្រួតពិនិត្យលេខ ២៤១០ ស្តីពី ការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុចន្លោះពេល ដែលធ្វើឡើងដោយសវនករឯករាជ្យរបស់ក្រុមហ៊ុន។ ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេល រួមមានការចោទសួរបុគ្គលិកដែលទទួលខុសត្រូវលើកិច្ចការហិរញ្ញវត្ថុ និងគណនេយ្យ ព្រមទាំងការអនុវត្តនូវការវិភាគ និងនីតិវិធីក្នុងការត្រួតពិនិត្យផ្សេងៗ។ ការត្រួតពិនិត្យមានវិសាលភាពតិចជាងការធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា ហើយជាលទ្ធផលមិនអាចឱ្យយើងខ្ញុំផ្តល់អំណះអំណាងថាយើងខ្ញុំ បានដឹងនូវរាល់បញ្ហាសំខាន់ៗដែលអាចនឹងកំណត់បានក្នុងពេលធ្វើសវនកម្ម។ ដូច្នេះយើងខ្ញុំមិនបញ្ចេញមតិយោបល់សវនកម្មនោះទេ។

សេចក្តីសន្និដ្ឋាន

យោងតាមការត្រួតពិនិត្យរបស់យើងខ្ញុំ មិនមានបញ្ហាណាមួយដែលធ្វើអោយយើងខ្ញុំជឿជាក់ថា ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញរបស់ រ.ទ.ស.ភ ដែលបានភ្ជាប់មកជាមួយនេះ មិនបានរៀបចំឡើងត្រឹមត្រូវ គ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ អនុលោមតាមស្តង់ដារគណនេយ្យអន្តរជាតិកម្ពុជាលេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល នោះទេ។


ប៊ី ឌី អូ (ខេមបូឌា) លីមីតធីត

ថ្ងៃសុក្រ ១១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩
រាជធានីភ្នំពេញថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្ន
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម ៣១ ធ្នូ ២០២៥ ពាន់រៀល	បានធ្វើសវនកម្ម ៣១ ធ្នូ ២០២៤ ពាន់រៀល
ទ្រព្យសកម្ម			
ទ្រព្យសកម្មរយៈពេលវែង			
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៤	៣.១៦២.៩៨៦.៣៩៣	២.៩៣៩.៦៦៤.៤២៦
ទ្រព្យអរូបី		៨.២៨៧.៣៣៦	៩.០៨០.៥០៧
		<u>៣.១៧១.២៧៣.៧២៩</u>	<u>២.៩៤៨.៧៤៤.៩៣៣</u>
ទ្រព្យសកម្មរយៈពេលខ្លី			
សន្និធិ		១២៧.០១៩.៧៥៥	១៤៤.២៣៥.៧៧០
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីត្រូវទទួលផ្សេងៗ		១៧.៩៤១.៥៧០	២៧.៥៣៧.៩២៧
កិច្ចសន្យាទ្រព្យសកម្ម	១១	៣៥.៦៦៥.៦៥៩	៣៧.៥៨៦.១៩០
ឥណទានផ្តល់ឱ្យបុគ្គលិក		៣.៤២៥.៧១៦	៣.៨៩៤.៥៨៩
ការវិនិយោគរយៈពេលខ្លី	៥	៦៦.៦៦១.៨២៧	៩៤.៩៦១.៣៦០
ទ្រព្យសកម្មពន្ធដារ		-	៣.៧៩៧.៨៤៦
សមតុល្យសាច់ប្រាក់ និងធនាគារ		<u>២៤.១៧៥.០៤៧</u>	<u>១៨.៤០៦.៦៦៦</u>
		<u>២៧៤.៨៨៩.៥៧៤</u>	<u>៣៣០.៤២០.៣៤៨</u>
ទ្រព្យសកម្មសរុប		<u>៣.៤៤៦.១៦៣.៣០៣</u>	<u>៣.២៧៩.១៦៥.២៨១</u>
មូលធន និងបំណុល			
មូលធន			
ដើមទុន	៦	៦៣៦.៦០១.៩៨៤	៦២០.៧៥៩.១០៧
ទុនបម្រុង	៧	៧៣៩.៧៤៧.៤១៥	៧១៣.២៣៦.១៥៧
ចំណេញរក្សាទុក		<u>៩៤.៩៨០.១២២</u>	<u>៣១.០៧៧.៣៤៩</u>
មូលធនសរុប		<u>១.៤៧១.៣២៩.៥២១</u>	<u>១.៣៦៥.០៧២.៦១៣</u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបង្រួញ
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ (ត)

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម ៣១ ធ្នូ ២០២៥ ពាន់រៀល	បានធ្វើសវនកម្ម ៣១ ធ្នូ ២០២៤ ពាន់រៀល
បំណុល			
បំណុលរយៈពេលវែង			
ប្រាក់កម្ចី	៨	១.៥២៣.៦២០.៤៨៨	៤៤៣.៧២៧.០៩៩
ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ	៩	៧២.៧៣៨.២៤០	៧២.៦២៥.៩៦១
បំណុលពន្ធពន្យារ		១១៤.៥៤៨.៣៧១	១០៥.១៤៦.៨៦១
គណនីត្រូវបង់ផ្សេងៗ	១០	៩៦.៥៨៨.៩៤៩	៨៨.៩៥០.៥៦៦
		<u>១.៨០៧.៤៩៦.០៤៨</u>	<u>៧១០.៤៥០.៤៨៧</u>
បំណុលរយៈពេលខ្លី			
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវបង់ផ្សេងៗ	១០	១០៧.២៦៨.១៥១	២១៣.២២៤.២២៥
ប្រាក់កម្ចី	៨	៥៧.៥៨៩.៤៩៥	៩៨៦.៨៩២.២៨៣
កិច្ចសន្យាបំណុល	១១	៣៤.៦៩១	៣.៥២៥.៦៧៣
បំណុលពន្ធចារន្ត		២.៤៤៥.៣៩៧	-
		<u>១៦៧.៣៣៧.៧៣៤</u>	<u>១.២០៣.៦៤២.១៨១</u>
បំណុលសរុប		<u>១.៩៧៤.៨៣៣.៧៨២</u>	<u>១.៩១៤.០៩២.៦៦៨</u>
មូលធន និងបំណុលសរុប		<u>៣.៤៤៦.១៦៣.៣០៣</u>	<u>៣.២៧៩.១៦៥.២៨១</u>

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបង្រួញ ត្រូវបានរៀបចំឡើងដោយយោងតាមរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងកំណត់សម្គាល់ពន្យល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗបន្ថែម
សម្រាប់ត្រីមាស និងរយៈពេលដប់ពីរខែបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម		មិនបានធ្វើសវនកម្ម	
		សម្រាប់រយៈពេលបញ្ចប់ពីរខែ ៣១ ធ្នូ ២០២៥ ^(១) ពាន់រៀល	៣១ ធ្នូ ២០២៤ ^(២) ពាន់រៀល	សម្រាប់រយៈពេលបញ្ចប់ពីរខែ ៣១ ធ្នូ ២០២៥ ^(១) ពាន់រៀល	៣១ ធ្នូ ២០២៤ ^(២) ពាន់រៀល
ចំណូល៖					
ចំណូលពីការលក់	១៣	៧៩.៦៨៥.៣៨០	៥២.៨១៥.៣៨៨	៣១៦.៧១៥.២៥៨	៣១៧.៧៧៨.៩៩៦
កម្រៃពីការសាងសង់		៥.៩១៤.២៦៥	៤.៣២៨.៩៩៨	១៦.១៦១.៣៩៧	១១.៣៩២.១១២
ចំណេញពីការបកប្រែរូបិយប័ណ្ណបរទេស - សុទ្ធ		២៥៨.៦៩៨	-	១.៨៧៤.៥២៨	-
ចំណូលផ្សេងៗ		២៤.៧២២.២៣៨	៣.៩១៧.៧៨០	៣៨.៥២៥.៧៤៥	១៨.៥២៦.៦៧០
		<u>១១០.៥៨០.៥៨១</u>	<u>៦១.០៦២.១៦៦</u>	<u>៣៧៣.២៧៦.៩២៨</u>	<u>៣៤៧.៦៩៧.៧៧៨</u>
ចំណាយ៖					
ចំណាយរំលស់ទ្រព្យសកម្មរូបី និងទ្រព្យអរូបី		(១៥.៨២៣.៤៦៤)	(១៥.០៨៤.០៦៦)	(៦២.៩៨០.២៨៧)	(៥៩.៥១៥.៩១៤)
ចំណាយថ្លៃភ្លើង		(៩.៤៧៤.៤៨៤)	(១០.២០៤.៧០៦)	(៣៩.០៩៨.៨១៣)	(៤៨.៦៥៣.០៦៣)
ចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធផ្សេងៗ		(២២.៨៤៥.១៩១)	(២១.៦៥០.១៧៥)	(៨៣.៧៨៥.១៨៧)	(៨៥.៥៥២.៥១០)
ចំណាយវត្ថុធាតុដើមសម្រាប់ផលិតទឹកស្អាត		(៥.១១៨.៤៨៣)	(៤.៧០២.៧០៩)	(១៧.៥១០.៦៥៤)	(១៨.៩៧៦.៥៩០)
ចំណាយវត្ថុធាតុដើមសម្រាប់កង្វាប់បណ្តាញទៅតាមគេហដ្ឋាន		(៣.២៥២.៥៦៦)	(១.៧៥៤.៩៤២)	(៩.២៤០.៨១៣)	(៦.២៩៣.២៧៧)
ចំណាយជួសជុល និងថែទាំ		(៣.៣៨០.៨៦៩)	(៤.០១០.៥០៩)	(១១.៧១៩.៣៨៧)	(១៤.៦៦៦.៧៣២)
ចំណាយសេវាសាងសង់		(២.៣៨៨.៨៥៤)	(៣.៤៣៨.១៨៩)	(៨.៧៧៩.៤០៩)	(៨.៩៦១.៥៩៦)
ការប្រែប្រួលនៃការផ្ទុះកម្រៃលើឥណទានផ្តល់ឱ្យបុគ្គលិក		-	-	-	២៦០.៨៧៤
ចំណាយប្រតិបត្តិការផ្សេងៗ		(៣.១២៧.២៤៤)	(៣.២២២.៨១៩)	(៩.៤៥០.៥៣០)	(១៤.១៣៦.៣៩៩)
ខាតពីការបកប្រែរូបិយប័ណ្ណបរទេស - សុទ្ធ		-	(២.០៨៣.៤៦១)	-	(២.១៩៦.១២១)
		<u>(៦៥.៤១១.១៦៣)</u>	<u>(៦៦.១៥១.៥៧៦)</u>	<u>(២៤២.៥៦៥.០៨០)</u>	<u>(២៥៨.៦៩១.៣២៨)</u>
ចំណេញប្រតិបត្តិការ		៤៥.១៦៩.៤១៨	(៥.០៨៩.៤១០)	១៣០.៧១១.៨៤៨	៨៩.០០៦.៤៥០
ចំណូលហិរញ្ញវត្ថុ	១៤	២.២៩០.១៨៣	១៨.៨០៥.៩៣៦	១៥.២៣១.៩០២	៥៧.១៦៩.៣៨៧
ចំណាយហិរញ្ញវត្ថុ	១៤	(៥.៩៣១.១១៦)	(៤.៥៣២.៤៨៨)	(២៧.០៧៩.១១៩)	(៣៩.០០១.៤៧៦)
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ		៤១.៥២៨.៤៨៥	៩.១៨៨.០៣៤	១១៨.៨៦៤.៦៣១	១០៧.១៧៤.៣៦១
ចំណាយពន្ធ	១៥	(៨.៣១៥.៧២៣)	(២១០.៣៥៤)	(២៣.៨៨៤.៥០៩)	(២២.១៣១.៤៨៤)
ចំណេញក្នុងការិយបរិច្ឆេទ		៣៣.២១២.៧៦២	៨.៩៧៧.៦៨០	៩៤.៩៨០.១២២	៨៥.០៤២.៨៧៧
ចំណូលពេញលេញផ្សេងៗសរុបបន្ទាប់ពីពិនិត្យ		-	-	-	-
ចំណូលពេញលេញសរុបក្នុងការិយបរិច្ឆេទ		<u>៣៣.២១២.៧៦២</u>	<u>៨.៩៧៧.៦៨០</u>	<u>៩៤.៩៨០.១២២</u>	<u>៨៥.០៤២.៨៧៧</u>
ចំណេញក្នុងមួយភាគហ៊ុនដែលជាម្ចាស់ភាគហ៊ុន៖					
ក្នុងមួយភាគហ៊ុនគោល (រៀល)	១៦	៣៨១,៨៨	១០៣,១៨	១.០៩២,០៦	៩៧៧,៨១
ក្នុងមួយភាគហ៊ុនថយចុះ (រៀល)	១៦	៣៨១,៨៨	១០៣,១៨	១.០៩២,០៦	៩៧៧,៨១

កំណត់សម្គាល់៖

- (១) របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗបន្ថែម ត្រូវបានរៀបចំឡើងវិញដោយយោងទៅតាមការណែនាំហិរញ្ញវត្ថុដែលបានធ្វើសវនកម្មសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងកំណត់សម្គាល់ពន្យល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។
- (២) តួលេខដែលយកមកប្រៀបធៀបសម្រាប់ការិយបរិច្ឆេទបានត្រួតពិនិត្យឡើងវិញ ប៉ុន្តែមិនបានធ្វើសវនកម្មទេ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍បម្រែបម្រួលមូលធនបង្រួញ
សម្រាប់ត្រីមាស និងរយៈពេលដប់ពីរខែបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	កំណត់ សម្គាល់	ដើមទុន ពាន់រៀល	ទុនបម្រុង ពាន់រៀល	ចំណេញរក្សាទុក ពាន់រៀល	សរុប ពាន់រៀល
មិនបានធ្វើសវនកម្ម					
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០២៥		៦២០.៧៥៩.១០៧	៧១៣.២៣៦.១៥៧	៣១.០៧៧.៣៤៩	១.៣៦៤.០៧២.៦១៣
ចំណេញក្នុងការិយបរិច្ឆេទ តំណាងឱ្យចំណូល ពេញលេញសរុប		-	-	៩៤.៩៨០.១២២	៩៤.៩៨០.១២២
ប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន					
ការរួមចំណែកដើមទុន	៦	១៥.៨៤២.៨៧៧	-	-	១៥.៨៤២.៨៧៧
ការផ្ទេរទៅទុនបម្រុង	៧	-	២៦.៥១១.២៥៨	(២៦.៥១១.២៥៨)	-
ភាគលាភ	១២	-	-	(៤.៥៦៦.០៩១)	(៤.៥៦៦.០៩១)
សរុបប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន		១៥.៨៤២.៨៧៧	២៦.៥១១.២៥៨	(៣១.០៧៧.៣៤៩)	១១.២៧៦.៧៨៦
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ^(១)		៦៣៦.៦០១.៩៨៤	៧៣៩.៧៤៧.៤១៥	៩៤.៩៨០.១២២	១.៤៧១.៣២៩.៥២១
មិនបានធ្វើសវនកម្ម					
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤		៦២០.៧៥៩.១០៧	៥៩១.១៩២.៦៦៦	៧២.៦៤៤.០១៨	១.២៨៤.៥៩៥.៧៩១
ចំណេញក្នុងការិយបរិច្ឆេទ តំណាងឱ្យចំណូល ពេញលេញសរុប		-	-	៨៥.០៤២.៩១៣	៨៥.០៤២.៩១៣
ប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន					
ការផ្ទេរទៅទុនបម្រុង	៧	-	១២២.០៤៣.៤៩១	(១២២.០៤៣.៤៩១)	-
ភាគលាភ		-	-	(៤.៥៦៦.០៩១)	(៤.៥៦៦.០៩១)
សរុបប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន		-	១២២.០៤៣.៤៩១	(១២៦.៦០៩.៥៨២)	(៤.៥៦៦.០៩១)
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ^(២)		៦២០.៧៥៩.១០៧	៧១៣.២៣៦.១៥៧	៣១.០៧៧.៣៤៩	១.៣៦៤.០៧២.៦១៣

កំណត់សម្គាល់៖

- (១) របាយការណ៍បម្រែបម្រួលមូលធនបង្រួញ ត្រូវបានរៀបចំឡើងវិញដោយយោងទៅតាមការណែនាំអំពីរបាយការណ៍បរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងកំណត់សម្គាល់ពន្យល់ ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។
- (២) តួលេខដែលយកមកប្រៀបធៀបសម្រាប់ការិយបរិច្ឆេទបានត្រួតពិនិត្យឡើងវិញ ប៉ុន្តែមិនបានធ្វើសវនកម្មទេ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍លំហូរសាច់ប្រាក់បន្តបន្ទាប់
សម្រាប់ត្រីមាស និងរយៈពេលដប់ពីរខែបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលដប់ពីរខែ	
		៣១ ធ្នូ ២០២៥ ^(១) ពាន់រៀល	៣១ ធ្នូ ២០២៤ ^(២) ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ			
ចំណេញមុនបង់ពន្ធ		១១៨.៨៦៤.៦៣១	១០៧.១៧៤.៣៦១
និយ័តកម្ម៖			
វិលសំទ្រព្យអរូបី		១.២០៥.៣៨២	១.១៥៧.១៥៥
វិលសំជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ	៩	(២.០០៩.៦៨០)	(២.០០៩.៩០៨)
វិលសំទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៤	៦១.៧៧៤.៩០៥	៥៨.១០៧.៨៧៣
ចំណូលហិរញ្ញវត្ថុ	១៤	(១៥.២៣១.៩០២)	(៥៧.១៦៩.៣៨៧)
ចំណាយហិរញ្ញវត្ថុ	១៤	២៧.០៧៩.១១៩	៣៩.០០១.៤៧៦
ការលុបចេញពីបញ្ជីនៃទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៤	៩៥២.៥៩៧	៣៦៥.៩០៧
ការលុបចេញពីបញ្ជីនៃទ្រព្យសកម្មអរូបី		-	២៥០.៨៨៦
ការប្រែក្រលប់នៃការថយចុះតម្លៃលើឥណទានផ្តល់ ឱ្យបុគ្គលិក		-	(២៦០.៨៧៤)
ចំណូលប្រតិបត្តិការមុនបម្រែបម្រួលដើមទុនបង្វិល		១៩២.៦៣៥.០៥២	១៤៦.៦១៧.៤៨៩
បម្រែបម្រួលដើមទុនបង្វិល៖			
សន្និធិ		១៧.២១៦.០១៥	១៣០.០២៣.៤៥២
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីត្រូវទទួលផ្សេងៗ		៩.៤៣៣.៩៦៧	(១៨.៥៥៦.៩៩៥)
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវបង់ផ្សេងៗ		៥.៥៥៣.០៣៨	(១៤.៧៤៦.៨៣៣)
កិច្ចសន្យាទ្រព្យសកម្ម		១.៩២០.៥៣១	១.០៤២.២៨៧
កិច្ចសន្យាបំណុល		(៣.៤៩០.៩៨២)	(៧២៨.៤៦៥)
សាច់ប្រាក់បានមកពីប្រតិបត្តិការ		២២៣.២៦៧.៦២១	២៤៣.៦៥០.៩៣៥
ពន្ធលើប្រាក់ចំណូលបានបង់		(៨.២៣៩.៧៥៦)	(១៩.០៨៧.៦៣២)
សាច់ប្រាក់សុទ្ធបានមកពីសកម្មភាពប្រតិបត្តិការ		២១៥.០២៧.៨៦៥	២២៤.៥៦៣.៣០៣

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍លំហូរសាច់ប្រាក់បន្ត
សម្រាប់ត្រីមាស និងរយៈពេលដប់ពីរខែបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ (ត)

		មិនបានធ្វើសវនកម្ម	
	កំណត់	សម្រាប់រយៈពេលដប់ពីរខែ	
	សម្គាល់	៣១ ធ្នូ ២០២៥ ^(១)	៣១ ធ្នូ ២០២៤ ^(២)
		ពាន់រៀល	ពាន់រៀល
លំហូរសាច់ប្រាក់សុទ្ធពីសកម្មភាពវិនិយោគ			
ការទិញទ្រព្យសម្បត្តិ រោងចក្រ និងវិញ្ញា	៤	(៣៧១.៧៤៤.៤០៦)	(៣៨៩.៨៩៦.៨៥៤)
ការទិញទ្រព្យអរូបី		(៤១២.២១១)	(២៥.៤៧៤)
ការប្រាក់បានទទួល		៤.៤៧៣.៣៧៩	៨.០២៥.៩៧៧
ការដកប្រាក់នៃការវិនិយោគរយៈពេលខ្លី		២៨.២៩៩.៥៣៣	៣២.៣៥៤.៦៤៣
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ		(៣៣៩.៣៨៣.៧០៥)	(៣៨៩.៥៤១.៧០៨)
លំហូរសាច់ប្រាក់សុទ្ធពីសកម្មភាពហិរញ្ញប្បទាន			
ភាគលាភបានបង់	១២	(៤.៥៦៦.០៩១)	(៤.៥៦៦.០៩១)
សាច់ប្រាក់បានមកពីប្រាក់កម្ចី		១៨៩.០៩០.៧៣១	១៥៥.៩១១.៥៩៨
ការប្រាក់បានបង់		(២០.៨៥១.៦៤១)	(១៩.២៣២.៥៦៣)
ការបង់សងប្រាក់កម្ចី		(៣៦.១៣៩.៦១០)	(២០.០៨៥.៣៣៧)
ប្រាក់ទទួលបានពីជំនួយរដ្ឋាភិបាល		២.១២១.៩៥៩	៤៧៣.១២៣
ប្រាក់ទទួលបានពីការទូទាត់ឥណទានផ្តល់ឱ្យបុគ្គលិក		៤៦៨.៨៧៣	៤.៣២២.៩៣៦
សាច់ប្រាក់សុទ្ធបានមកពីសកម្មភាពហិរញ្ញប្បទាន		១៣០.១២៤.២២១	១១៦.៨២៣.៦៦៦
កំណើន/(កំហុយ)សាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ		៥.៧៦៨.៣៨១	(៨.១៥៤.៧៣៩)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅដើមការិយបរិច្ឆេទ		១៨.៤០៦.៦៦៦	២៣.០៨៨.៥៧០
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅចុងការិយបរិច្ឆេទ		២៤.១៧៥.០៤៧	១៤.៩៣៣.៨៣១

កំណត់សម្គាល់៖

- (១) របាយការណ៍លំហូរសាច់ប្រាក់បន្ត ត្រូវបានរៀបចំឡើងវិញដោយយោងទៅលើការវាយតម្លៃសវនកម្មសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងកំណត់សម្គាល់ពន្យល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។
- (២) តួលេខដែលយកមកប្រៀបធៀបសម្រាប់ការិយបរិច្ឆេទបានត្រួតពិនិត្យឡើងវិញ ប៉ុន្តែមិនបានធ្វើសវនកម្មទេ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

១. ព័ត៌មានអំពីរ.ទ.ស.ភ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហៅកាត់ថា (‘‘រ.ទ.ស.ភ’’) ស្ថិតក្រោមការគ្រប់គ្រងផ្នែកបច្ចេកទេសរបស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (‘‘ក.ខ.វ.ប.ន’’) និងស្ថិតក្រោមការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (‘‘ក.ស.ហ.វ.’’) ហើយមានការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ។ រ.ទ.ស.ភ ត្រូវបានទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្មថាជាសហគ្រាសសាធារណៈដែលមានលក្ខណៈ សេដ្ឋកិច្ច និងមានលេខចុះបញ្ជី Co.០៨៣៩ Et/២០១២ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១២។

ការិយាល័យដែលបានចុះបញ្ជីរបស់ រ.ទ.ស.ភ គឺនៅអគារលេខ៤៥ ផ្លូវលេខ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញនេះ ត្រូវបានបង្ហាញជាប្រាក់រៀលដែលជាប្រភេទរូបិយប័ណ្ណមុខងារដែល រ.ទ.ស.ភ កំពុងប្រើប្រាស់ផងដែរ។

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ ត្រូវបានអនុម័តឱ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាល នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦។

២. សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ រ.ទ.ស.ភ គឺការផលិត និងការចែកចាយទឹកស្អាតសម្រាប់ការប្រើប្រាស់ទូទៅរបស់ សាធារណជននៅរាជធានីភ្នំពេញ និងតំបន់ក្បែរដែលរួមមានក្រុងតាខ្មៅ ខេត្តត្បូងឃ្មុំ និងទំនប់ម្លូចក្នុងខេត្តកំពត ព្រមទាំងផ្តល់សេវាផ្សេងៗ។ កម្មវត្ថុអាជីវកម្មរបស់ រ.ទ.ស.ភ គឺ៖

- វិនិយោគ កសាង ពង្រីក ដំណើរការជួសជុល និងថែទាំមធ្យោបាយសម្រាប់ផលិត និងប្រព័ន្ធចែកចាយ ទឹកស្អាត
- គ្រប់គ្រងបរិក្ខារដើម្បីបង្កើនផលិតកម្ម និងសេវាកម្ម និងធានាគុណភាពទឹកស្អាត ឆ្លើយតបទៅនឹងតម្រូវ ការប្រើប្រាស់
- ដំណើរការអាជីវកម្ម សេវាកម្ម និងភារកិច្ចពាក់ព័ន្ធផ្សេងៗទៀតដែលទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាត ស្របតាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងអនុលោមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា
- ធ្វើសហប្រតិបត្តិការលើផ្នែកបច្ចេកវិទ្យា ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍន៍ក្នុងស្រុក និង ក្រៅប្រទេស ដើម្បីពង្រីក និងអភិវឌ្ឍន៍ រ.ទ.ស.ភ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និង
- ធានាឱ្យបាននូវចីរភាពដំណើរការផលិតកម្ម អាជីវកម្ម និងហិរញ្ញវត្ថុ ដោយផ្សារភ្ជាប់ជាមួយផល ប្រយោជន៍សាធារណៈ។

៣. មូលដ្ឋាននៃការរៀបចំ

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេល មិនត្រូវបានធ្វើសវនកម្ម និងត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដារ គណនេយ្យអន្តរជាតិកម្ពុជា លេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។ ព័ត៌មានហិរញ្ញវត្ថុចន្លោះពេល នេះគួរតែត្រូវបានអានផ្តុំជាមួយនឹង របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មសម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងកំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយ។

៣. មូលដ្ឋាននៃការរៀបចំ (ត)

កំណត់សម្គាល់ពន្យល់ ផ្តល់ការពន្យល់ពីព្រឹត្តិការណ៍ និងប្រតិបត្តិការសំខាន់ៗសម្រាប់ការស្វែងយល់ពីបម្រែបម្រួលនៃស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលអាជីវកម្មរបស់ រ.ទ.ស.ភ ចាប់ពីចុងការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

គោលនយោបាយគណនេយ្យ និងវិធីសាស្ត្រនៃការគណនាដែលបានអនុវត្ត គឺសមស្របទៅនឹងគោលការណ៍ និងវិធីសាស្ត្រដែលបានអនុវត្ត នៅក្នុងការធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ លើកលែងតែការអនុវត្តនៃវិសោធនកម្ម ដូចខាងក្រោម៖

ថ្ងៃចូលជាធរមាន

១ មករា ២០២៥

វិសោធនកម្មលើ ស.គ.អ.ក ២១ កង្វះលទ្ធភាពផ្លាស់ប្តូរ

វិសោធនកម្មលើ ស.គ.អ.ក ២១ កង្វះលទ្ធភាពផ្លាស់ប្តូរ

វិសោធនកម្មលើ ស.គ.អ.ក ២១ កង្វះលទ្ធភាពផ្លាស់ប្តូរ បានកែប្រែទៅជា៖

- បញ្ជាក់នៅពេលដែលរូបិយប័ណ្ណអាចប្តូរទៅជារូបិយប័ណ្ណផ្សេងទៀត ហើយនៅពេលដែលវាមិនមែនរូបិយប័ណ្ណអាចផ្លាស់ប្តូរបាននៅពេលដែលអង្គភាពមួយអាចផ្លាស់ប្តូររូបិយប័ណ្ណនោះ ទៅជារូបិយប័ណ្ណផ្សេងទៀតតាមរយៈទីផ្សារ ឬយន្តការផ្លាស់ប្តូរ ដែលបង្កើតសិទ្ធិ និងកាតព្វកិច្ចដែលអាចអនុវត្តបាន ដោយគ្មានការពន្យារពេលហួសហេតុនៅកាលបរិច្ឆេទវាស់វែង និងសម្រាប់គោលបំណងជាក់លាក់ រូបិយប័ណ្ណគឺមិនអាច ប្តូរទៅជារូបិយប័ណ្ណផ្សេងទៀត ប្រសិនបើអង្គភាពណាមួយអាចទទួលបានត្រឹមតែចំនួនមិនសំខាន់រូបិយប័ណ្ណផ្សេងទៀត
- បញ្ជាក់អំពីរបៀប ដែលអង្គភាពកំណត់អត្រាប្តូរប្រាក់ដែលត្រូវអនុវត្តនៅពេលដែលរូបិយប័ណ្ណមិនអាចផ្លាស់ប្តូរបាន។ នៅពេលដែលរូបិយប័ណ្ណមិនអាចផ្លាស់ប្តូរបាននៅកាលបរិច្ឆេទវាស់វែងអង្គភាពមួយបានប្រមាណអត្រាប្តូរប្រាក់កន្លែងជាអត្រាដែលនឹងអនុវត្តចំពោះប្រតិបត្តិការ ដែលមានសណ្តាប់ធ្នាប់រវាងអ្នកចូលរួមទីផ្សារនៅកាលបរិច្ឆេទវាស់វែង ហើយដែលនឹងឆ្លុះបញ្ចាំងយ៉ាងស្មោះត្រង់ស្ថានភាពសេដ្ឋកិច្ចដែលកំពុងរីកចម្រើន និង
- ទាមទារឱ្យមានការលាតត្រដាងព័ត៌មានបន្ថែមនៅពេលដែលរូបិយប័ណ្ណមិនអាចប្តូរបាន។ ពេលណាដែលរូបិយប័ណ្ណមិនអាចផ្លាស់ប្តូរបាន អង្គភាពត្រូវលាតត្រដាងព័ត៌មានដែលអាចឱ្យអ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុដើម្បីវាយតម្លៃថា ការខ្វះខាតនៃការផ្លាស់ប្តូររូបិយវត្ថុប៉ះពាល់ដល់យ៉ាងណាពីនឹងមានផលប៉ះពាល់លទ្ធផលហិរញ្ញវត្ថុ ស្ថានភាពហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់។

វិសោធនកម្មនេះមិនមានផលប៉ះពាល់ទៅលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញនៃ រ.ទ.ស.ក ទេ។

៣. មូលដ្ឋាននៃការរៀបចំ (ត)

ខាងក្រោមនេះ គឺជាវិសោធនកម្ម និងស្តង់ដាគណនេយ្យ ដែលបានចេញផ្សាយរួច ប៉ុន្តែ រ.ទ.ស.ភ ពុំទាន់បានអនុវត្តមុន៖

	ថ្ងៃចូលជាធរមាន
វិសោធនកម្មលើ ស.រ.ហ.អ.ក ៧ និង ស.រ.ហ.អ.ក ៩ ចំណាត់ថ្នាក់ និងការវាស់វែង ឧបករណ៍ហិរញ្ញវត្ថុ	១ មករា ២០២៦
ការកែលម្អប្រចាំឆ្នាំលើស្តង់ដាគណនេយ្យ ស.រ.ហ.អ.ក - ភាគ១១	១ មករា ២០២៦
វិសោធនកម្មលើ ស.រ.ហ.អ.ក ៩ និង ស.រ.ហ.អ.ក ៧ កិច្ចសន្យាដែលយោងទៅលើថាមពល អគ្គិសនីដែលរឹងផ្អែកលើធម្មជាតិ	១ មករា ២០២៦
ស.រ.ហ.អ.ក ១៨ ការបង្ហាញ និងការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ	១ មករា ២០២៧
ស.រ.ហ.អ.ក ១៩ ក្រុមហ៊ុនបុត្រសម្ព័ន្ធដោយគ្មានការទទួលខុសត្រូវសាធារណៈ៖ ការ លាតត្រដាង	១ មករា ២០២៧
វិសោធនកម្មលើ ស.រ.ហ.អ.ក ១៩ ក្រុមហ៊ុនបុត្រសម្ព័ន្ធដោយគ្មានការទទួលខុសត្រូវ សាធារណៈ៖ ការលាតត្រដាង	១ មករា ២០២៧
វិសោធនកម្មលើ ស.គ.អ.ក ២១ ការបកប្រែទៅជាប្រភេទប័ណ្ណបង្ហាញអតិផរណាខ្ពស់	១ មករា ២០២៧
វិសោធនកម្មលើ ស.រ.ហ.អ.ក ១០ និង ស.គ.អ.ក ២៨ ការលក់ ឬការចែកចាយនៃទ្រព្យ សកម្មរវាងវិនិយោគិន និងញាតិសម្ព័ន្ធ ឬក្រុមហ៊ុនរួមទុន	៣ ឧសភា ២០២៧

រ.ទ.ស.ភ កំពុងស្ថិតក្នុងដំណើរការធ្វើការវាយតម្លៃលើផលប៉ះពាល់ចម្បងពីការអនុវត្តវិសោធនកម្ម និងស្តង់ដាគណនេយ្យទាំងនេះ ដូច្នេះហើយក្រុមប្រឹក្សាភិបាលមិនទាន់មានជំហរក្នុងការសន្និដ្ឋានអំពីផលប៉ះពាល់ចម្បងលើលទ្ធផល និងស្ថានភាពហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ។

ផលប៉ះពាល់ដែលអាចកើតមានពីការអនុវត្តវិសោធនកម្ម និងស្តង់ដាគណនេយ្យ មានដូចខាងក្រោម៖

វិសោធនកម្មលើ ស.រ.ហ.អ.ក ៧ និង ស.រ.ហ.អ.ក ៩ ចំណាត់ថ្នាក់ និងការវាស់វែងឧបករណ៍ហិរញ្ញវត្ថុ

វិសោធនកម្មបញ្ជាក់ពី៖

- តម្រូវការទាក់ទងនឹងកាលបរិច្ឆេទនៃការទទួលស្គាល់ និងការមិនទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ដោយមានករណីលើកលែងសម្រាប់ការមិនទទួលស្គាល់បំណុលហិរញ្ញវត្ថុដែលបានទូទាត់តាមរយៈការផ្ទេរអេឡិចត្រូនិក
- តម្រូវការសម្រាប់ការវាយតម្លៃលក្ខណៈលំហូរសាច់ប្រាក់តាមកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ ដោយមានការណែនាំបន្ថែមលើការវាយតម្លៃនៃលក្ខណៈជាប់ពាក់ព័ន្ធ និង
- លក្ខណៈនៃប្រាក់កម្ចីដែលមិនមានជំនួយ និងឧបករណ៍ភ្ជាប់តាមកិច្ចសន្យា។

វិសោធនកម្មនេះក៏ណែនាំអំពីតម្រូវការការលាតត្រដាងព័ត៌មានបន្ថែម សម្រាប់ឧបករណ៍មូលធនដែលត្រូវបានចាត់ថ្នាក់ជា FVOCI និងសម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានលក្ខណៈពាក់ព័ន្ធ។

៣. មូលដ្ឋាននៃការរៀបចំ (ត)

ផលប៉ះពាល់ដែលអាចកើតមានពីការអនុវត្តវិសោធនកម្ម និងស្តង់ដាគណនេយ្យមានដូចខាងក្រោម៖ (ត)

ការកែលម្អប្រចាំឆ្នាំលើស្តង់ដាគណនេយ្យ ស.រ.ហ.អ.ក - ភាគ១១

ការកែលម្អប្រចាំឆ្នាំធ្វើវិសោធនកម្មលើស្តង់ដាដូចខាងក្រោម៖

- គណនេយ្យទប់ស្កាត់ហានិភ័យដោយការអនុវត្តលើកដំបូង (វិសោធនកម្មលើ ស.រ.ហ.អ.ក ១ ការអនុវត្តលើកដំបូងរបស់ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ)
- ការលាតត្រដាងពីភាពខុសគ្នាពន្យាររវាងតម្លៃសមស្រប និងតម្លៃប្រតិបត្តិការ (វិសោធនកម្មលើការណែនាំសម្រាប់ការអនុវត្ត ស.រ.ហ.អ.ក ៧)
- ចំណេញ ឬខាតលើការឈប់ទទួលស្គាល់ (វិសោធនកម្មលើ ស.រ.ហ.អ.ក ៧)
- ការណែនាំ និងការលាតត្រដាងព័ត៌មានហានិភ័យឥណទាន (វិសោធនកម្មលើការណែនាំសម្រាប់ការអនុវត្ត ស.រ.ហ.អ.ក ៧)
- ការឈប់ទទួលស្គាល់នៃបំណុលភតិសន្យា (វិសោធនកម្មលើ ស.រ.ហ.អ.ក ៩)
- តម្លៃប្រតិបត្តិការ (វិសោធនកម្មលើ ស.រ.ហ.អ.ក ៩)
- ការកំណត់ “ភ្នាក់ងារពិត” (វិសោធនកម្មលើ ស.រ.ហ.អ.ក ១០) និង
- វិធីសាស្ត្រថ្លៃដើម (វិសោធនកម្មលើ ស.គ.អ.ក ៧)។

វិសោធនកម្មលើ ស.រ.ហ.អ.ក ៩ និង ស.រ.ហ.អ.ក ៧ កិច្ចសន្យាដែលយោងទៅលើថាមពលអគ្គិសនីដែលពឹងផ្អែកលើធម្មជាតិ

វិសោធនកម្មរួមមាន៖

- ការបញ្ជាក់អំពីការអនុវត្តតម្រូវការ “ការប្រើប្រាស់ដោយខ្លួនឯង”
 - ការអនុញ្ញាតឱ្យមានគណនេយ្យទប់ស្កាត់ហានិភ័យ ប្រសិនបើកិច្ចសន្យាទាំងនេះត្រូវបានប្រើជាឧបករណ៍ទប់ស្កាត់ហានិភ័យ និង
 - ការបន្ថែមតម្រូវការការលាតត្រដាងថ្មី ដើម្បីឱ្យវិនិយោគិនយល់អំពីឥទ្ធិពលនៃកិច្ចសន្យាទាំងនេះទៅលើលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ របស់ក្រុមហ៊ុន។
- ការបន្ថែមតម្រូវការការលាតត្រដាងថ្មី ដើម្បីឱ្យវិនិយោគិនយល់អំពីឥទ្ធិពលនៃកិច្ចសន្យាទាំងនេះលើលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់ក្រុមហ៊ុន

ស.រ.ហ.អ.ក ១៨ ការបង្ហាញ និងការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ

ស.រ.ហ.អ.ក ១៨ នឹងត្រូវជំនួស ស.គ.អ.ក ១ ការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ ដែលជាប្រភពចម្បងក្នុងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុស្របតាមតម្រូវការរបស់ស្តង់ដាគណនេយ្យអន្តរជាតិ។

ខាងក្រោមនេះ គឺជាសេចក្តីបង្រួញនៃការផ្លាស់ប្តូរដ៏សំខាន់បំផុតដែលណែនាំដោយ ស.រ.ហ.អ.ក ១៨៖

- តម្រូវការតាមប្រភេទ និងសរុបរងនៅក្នុងរបាយការណ៍ប្រាក់ចំណេញ ឬខាត៖ ធាតុនៃចំណូល និងចំណាយនឹងត្រូវបានចាត់ទុកជាប្រតិបត្តិការ ហិរញ្ញប្បទាន វិនិយោគ ពន្ធលើប្រាក់ចំណូល ឬ ប្រភេទប្រតិបត្តិការមិនបន្ត។ ការចាត់ថ្នាក់នេះនឹងអាស្រ័យលើការរួមបញ្ចូលគ្នានៃការវាយតម្លៃនៃសកម្មភាពអាជីវកម្មចម្បងរបស់អង្គភាព និងជម្រើសគោលនយោបាយគណនេយ្យមួយជាក់លាក់
- តម្រូវការសរុបរងរបាយការណ៍ប្រាក់ចំណេញ ឬខាត៖ ផ្អែកលើការអនុវត្តរបស់អង្គភាពនៃតម្រូវការចាត់ថ្នាក់ដូចបានរៀបរាប់ក្នុងលេខ ១ ហើយសរុបរងជាក់លាក់តម្រូវឱ្យបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ដូចជាចំណេញប្រតិបត្តិការ។ ចំណេញប្រតិបត្តិការសរុបរងឥឡូវនេះត្រូវបានកំណត់នៅក្នុង ស.រ.ហ.អ.ក ១៨។

៣. មូលដ្ឋាននៃការរៀបចំ (ត)

ផលប៉ះពាល់ដែលអាចកើតមានពីការអនុវត្តវិសោធនកម្ម និងស្តង់ដាគណនេយ្យ មានដូចខាងក្រោម៖ (ត)

ស.រ.ហ.អ.ក ១៨ ការបង្ហាញ និងការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ (ត)

ខាងក្រោមនេះ គឺជាសេចក្តីបង្ហាញនៃការផ្លាស់ប្តូរដ៏សំខាន់បំផុតដែលណែនាំដោយ ស.រ.ហ.អ.ក ១៨៖ (ត)

- ការដាក់ស្លាក ការប្រមូលផ្តុំ និងការបំបែកការប្រមូលផ្តុំ៖ តម្រូវការពង្រីកសម្រាប់ការដាក់ស្លាក ការប្រមូលផ្តុំ និងការបំបែកការប្រមូលផ្តុំនៃព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- ការផ្លាស់ប្តូរវិសាលភាពតូចចង្អៀតចំពោះរបាយការណ៍លំហូរសាច់ប្រាក់៖ តម្រូវការកែសម្រួល របាយការណ៍លំហូរសាច់ប្រាក់នឹងត្រូវបានបង្ហាញ រួមទាំងចំណាត់ថ្នាក់នៃលំហូរសាច់ប្រាក់របស់ការប្រាក់ និងភាគលាភ
- វិធានការអនុវត្តដែលកំណត់ដោយគណៈគ្រប់គ្រង៖ តម្រូវការសម្រាប់អង្គភាពជាក់លាក់ ដើម្បីរួមបញ្ចូល “វិធានការអនុវត្តដែលកំណត់ដោយគណៈគ្រប់គ្រង” (ឧទាហរណ៍៖ វិធានការអនុវត្តជំនួស “វិធានការមិនមែន GAAP” ក្នុងកំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ ជាមួយនឹងការបន្ស៊ីទៅនឹងសរុបរង អនុលោមតាម ស.រ.ហ.អ.ក ដែលនៅជិតបំផុត។ ឧទាហរណ៍ “ការកែតម្រូវនៃចំណេញ ឬខាត” បន្ស៊ីទៅនឹងប្រាក់ចំណេញ ឬខាត។

ស.រ.ហ.អ.ក ១៩ ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលគ្មានការទទួលខុសត្រូវសាធារណៈ៖ ការលាតត្រដាង

ស.រ.ហ.អ.ក ១៩ អនុញ្ញាតឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមានសិទ្ធិអនុវត្ត ស្តង់ដាគណនេយ្យ ស.រ.ហ.អ.ក ជាមួយនឹងការកាត់បន្ថយការលាតត្រដាង ។

ក្រុមហ៊ុនបុត្រសម្ព័ន្ធអាចជ្រើសរើសដើម្បីអនុវត្ត ស.រ.ហ.អ.ក ១៩ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ របាយការណ៍ហិរញ្ញវត្ថុដាច់ដោយឡែក ឬរបាយការណ៍ហិរញ្ញវត្ថុតែមួយដែលបានផ្តល់ឱ្យនៅកាលបរិច្ឆេទរាយការណ៍៖

- វាមិនមានទំនួលខុសត្រូវសាធារណៈទេ និង
- ក្រុមហ៊ុនមេរបស់ខ្លួនរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន ដែលមានសម្រាប់ការប្រើប្រាស់ជាសាធារណៈក្រោមស្តង់ដាគណនេយ្យ ស.រ.ហ.អ.ក ។

ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលអនុវត្ត ស.រ.ហ.អ.ក ១៩ តម្រូវឱ្យបញ្ជាក់យ៉ាងច្បាស់នៅក្នុងសេចក្តីថ្លែងការណ៍ច្បាស់លាស់ និងមិនបានរក្សាទុករបស់ខ្លួនអំពីការអនុលោមតាមស្តង់ដាគណនេយ្យ ស.រ.ហ.អ.ក ដែលស.រ.ហ.អ.ក ១៩ ត្រូវបានអនុម័ត។

វិសោធនកម្មលើ ស.រ.ហ.អ.ក ១៩ ក្រុមហ៊ុនបុត្រសម្ព័ន្ធដោយគ្មានការទទួលខុសត្រូវសាធារណៈ៖ ការលាតត្រដាង

វិសោធនកម្មលើ ស.រ.ហ.អ.ក ១៩ ថ្មីនេះបានចេញផ្សាយក្នុងគោលបំណងជួយដល់ក្រុមហ៊ុនបុត្រសម្ព័ន្ធដោយការកាត់បន្ថយតម្រូវការនៃការលាតត្រដាងតាមស្តង់ដា និងវិសោធនកម្មដែលបានចេញផ្សាយចន្លោះពីខែកុម្ភៈ ឆ្នាំ២០២១ ដល់ខែឧសភា ឆ្នាំ២០២៤ ដូចខាងក្រោម៖

- ស.រ.ហ.អ.ក ១៨ ការបង្ហាញ និងការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ
- វិសោធនកម្មលើ ស.គ.អ.ក ៧ និង ស.រ.ហ.អ.ក ៧ ការរៀបចំហិរញ្ញវត្ថុរបស់អ្នកផ្គត់ផ្គង់
- វិសោធនកម្មលើ ស.គ.អ.ក ១២ កំណែទម្រង់ពន្ធអន្តរជាតិ - គោលការណ៍គំរូពីរ
- វិសោធនកម្មលើ ស.គ.អ.ក ២១ កង្វះលទ្ធភាពផ្លាស់ប្តូរ និង
- វិសោធនកម្មលើ ស.រ.ហ.អ.ក ៧ និង ស.រ.ហ.អ.ក ៩ វិសោធនកម្មលើចំណាត់ថ្នាក់ និងការវាស់វែងឧបករណ៍ហិរញ្ញវត្ថុ

៣. មូលដ្ឋាននៃការរៀបចំ (ត)

ផលប៉ះពាល់ដែលអាចកើតមានពីការអនុវត្តវិសោធនកម្ម និងស្តង់ដាគណនេយ្យ មានដូចខាងក្រោម៖ (ត)
វិសោធនកម្មលើ ស.គ.អ.ក ២១ ការបកប្រែទៅជាប្រតិបត្តិការអតិផរណាខ្ពស់

វិសោធនកម្មនេះមានគោលបំណងបង្កើនប្រយោជន៍នៃព័ត៌មានដែលទទួលបាន ក្នុងវិធីសាស្ត្រដែលមានប្រសិទ្ធភាពនៃថ្លៃដើម។ វិសោធនកម្មទាំងនេះ ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងមតិយោបល់ពីភាគីពាក់ព័ន្ធ ដែលរំពឹងថានឹងកាត់បន្ថយភាពខុសគ្នានៅក្នុងការអនុវត្ត និងផ្តល់មូលដ្ឋានច្បាស់លាស់សម្រាប់ការរាយការណ៍ក្នុងប្រតិបត្តិការដែលមានអតិផរណាខ្ពស់។

វិសោធនកម្មលើ ស.វ.ហ.អ.ក ១០ និងស.គ.អ.ក ២៨ ការលក់ ឬការចែកចាយនៃទ្រព្យ រវាងសហគ្រិន និងញាតិសម្ព័ន្ធ ឬក្រុមហ៊ុនរួមទុន

ការធ្វើវិសោធនកម្មនេះបញ្ជាក់ពីវិសាលភាពនៃការចំណេញ ឬខាតដែលត្រូវទទួលស្គាល់ នៅពេលដែលអង្គភាពលក់ ឬដាក់ទុនជាទ្រព្យសម្បត្តិទៅញាតិសម្ព័ន្ធ ឬក្រុមហ៊ុនរួមទុន។ នៅពេលប្រតិបត្តិការទាក់ទងទៅនឹងអាជីវកម្ម ចំណេញ ឬខាតត្រូវបានទទួលស្គាល់ទាំងស្រុង នៅពេលដែលប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យសកម្មដែលមិនរួមចំណែកក្នុងអាជីវកម្ម ចំណេញ ឬខាតត្រូវបានទទួលស្គាល់តែចំពោះផលប្រយោជន៍របស់វិនិយោគិន ដែលមិនពាក់ព័ន្ធនឹងក្រុមហ៊ុនរួមទុន ឬញាតិសម្ព័ន្ធ។

៤. ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ

	មិនបានធ្វើសវនកម្ម ៣១ ធ្នូ ២០២៥ ពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០២៤ ពាន់រៀល
ថ្លៃដើម		
សមតុល្យដើមគ្រា/ឆ្នាំ	៣.៦៥១.៤១៥.១០៥	៣.១៥២.៤២៥.៥២១
ការទិញបន្ថែម	២០៩.៨២៩.២០៦	៤៥៩.១៤៩.១២២
ការផ្ទេរពីសន្និធិ	៧៦.២២០.២៦៣	៤៤.៤៨៧.៣៧០
ការលុបចេញពីបញ្ជី	(៩៥២.៥៩៧)	(៤.៦៤៦.៩០៨)
សមតុល្យចុងគ្រា/ឆ្នាំ	៣.៩៣៦.៥១១.៩៧៧	៣.៦៥១.៤១៥.១០៥
រំលស់បង្ក		
សមតុល្យដើមគ្រា/ឆ្នាំ	៧១១.៧៥០.៦៧៩	៦៥៧.៩២៣.៨០៧
រំលស់ក្នុងគ្រា/ឆ្នាំ	៦១.៧៧៤.៩០៥	៥៨.១០៧.៨៧៣
ការលុបចេញពីបញ្ជី	-	(៤.២៨១.០០១)
សមតុល្យចុងគ្រា/ឆ្នាំ	៧៧៣.៥២៥.៥៨៤	៧១៧.៧៥០.៦៧៩
តម្លៃយោង		
សមតុល្យចុងគ្រា/ឆ្នាំ	៣.១៦២.៩៨៦.៣៩៣	២.៩៣៣.៦៦៤.៤២៦

៤. ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ (ត)

ក្នុងអំឡុងពេលហិរញ្ញវត្ថុ រ.ទ.ស.ក បានធ្វើការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ និងទូទាត់ជាសាច់ប្រាក់ដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម ៣១ ធ្នូ ២០២៥ ពាន់រៀល	មិនបានធ្វើសវនកម្ម ៣១ ធ្នូ ២០២៤ ពាន់រៀល
ការទិញបន្ថែម	២០៩.៨២៩.២០៦	៤៥៩.១៤៩.១២២
ការផ្ទេរពីសន្និធិ	៧៦.២២០.២៦៣	៤៤.៤៨៧.៣៧០
ការរួមចំណែកដើមទុនពី ក.ស.ហ.វ	(១៥.៨៤២.៨៧៧)	-
តំហយ/(កំណើន)នៅក្នុងគណនីផ្គត់ផ្គង់ និងប្រាក់ធានាប្រតិបត្តិការ	១០៣.៨៧០.៧២៩	(១០៨.៧៦១.៦២២)
មូលធនកម្មការប្រាក់លើទ្រព្យសកម្មមានលក្ខណៈគ្រប់គ្រាន់	(២.៣៣២.៩១៥)	(៤.៩៧៨.០១៦)
ការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ ទូទាត់ជាសាច់ប្រាក់	<u>៣៧១.៧៤៤.៤០៦</u>	<u>៣៨៩.៨៩៦.៨៥៤</u>

៥. ការវិនិយោគរយៈពេលខ្លី

ការវិនិយោគរយៈពេលខ្លី គឺជាប្រាក់បញ្ញើមានកាលកំណត់នៅគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់រយៈពេល ១២ខែ (២០២៤៖ ៩ខែ ទៅ១២ខែ) ហើយទទួលបានការប្រាក់ពី ៣,២៥% ទៅ ៥,២៥% (២០២៤៖ ៣,៥០% ទៅ ៥,២៥%) ក្នុងមួយឆ្នាំ។

ការវិនិយោគរយៈពេលខ្លីរួមមាន ប្រាក់បញ្ញើដែលមានទឹកប្រាក់ចំនួន ៦៦,៧ពាន់លានរៀល (២០២៤៖ ៩៤,៩ពាន់លានរៀល) បង្កើតឡើងជាពិសេសសម្រាប់គោលបំណងនៃការទទួលបានការប្រាក់ និងសម្រាប់វិធានការប្រុងប្រយ័ត្ន និងសកម្មភាពប៉ាន់ស្មាន។

៦. ដើមទុន

សរុប ពាន់រៀល	ការរួមចំណែកដើមទុន ពាន់រៀល	បុព្វលាភភាគហ៊ុន ពាន់រៀល	ភាគហ៊ុនប្រភេទ "ក"		សរុប ពាន់រៀល
			ចំនួន	ពាន់រៀល	
៦៣៦.៦០១.៩៨៤	៩៥.៣៧៤.៧០២	៦៣.១៥៣.១៧៨	៣៩១.១០០.៩៤២	៣៩១.១០០.៩៤២	
៦២០.៧៥៩.១០៧	៧៩.៥៣១.៨២៥	៦៣.១៥៣.១៧៨	៣៩១.១០០.៩៤២	៣៩១.១០០.៩៤២	
បានធ្វើសវនកម្ម ៣១ ធ្នូ ២០២៤	មិនបានធ្វើសវនកម្ម ៣១ ធ្នូ ២០២៥				
ពាន់រៀល	ពាន់រៀល				
៧៩.៥៣១.៨២៥	៧៩.៥៣១.៨២៥				
-	១៥.៨៤២.៨៧៧				
៧៩.៥៣១.៨២៥	៩៥.៣៧៤.៧០២				
៧៩.៥៣១.៨២៥	៧៩.៥៣១.៨២៥				
(ក) បម្រែបម្រួលនៃការរួមចំណែកដើមទុនមានដូចខាងក្រោម៖					
សមតុល្យដើមគ្រា/ឆ្នាំ ការបន្ថែម					
សមតុល្យចុងគ្រា/ឆ្នាំ					

នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ក.ស.ហ.វ បានបង្កើនការរួមចំណែកដើមទុនរបស់ខ្លួនដល់ រ.ទ.ស.ភ តាមរយៈការផ្ទេរដើមទុនពីកន្លែង។ ដើមទុនទាំងនេះ ក្នុងគោលបំណងសាងសង់រោងចក្រផលិតទឹកស្អាតនៅខេត្តកំពត និងរោងចក្រផលិតទឹកស្អាតបឹងធំក្នុងរាជធានីភ្នំពេញ។ តម្លៃសរុបនៃដីដែលបានផ្តល់មានចំនួន ១៥.៨៤២.៨៧៧.០០០រៀល។ ការបង្កើនដើមទុននេះធ្វើឡើងដោយគ្មានការបោះផ្សាយបន្ថែមភាគហ៊ុននៅក្នុង រ.ទ.ស.ភ ទេ។

នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ក.ស.ហ.វ បានចេញលិខិតអនុម័តឆ្លើយតបទៅនឹងសំណើរបស់ក្រុមប្រឹក្សាភិបាលសម្រាប់ការកំណត់តម្លៃដីដែលត្រូវទទួលស្គាល់ការរួមចំណែកដើមទុនរបស់ខ្លួនដល់ រ.ទ.ស.ភ។

៧. ទុនបម្រុង

	ដើមទុន បម្រុង ពាន់រៀល	ទុនបម្រុង តាមច្បាប់ ពាន់រៀល	ទុនបម្រុង ទូទៅ ពាន់រៀល	ទុនបម្រុងសម្រាប់ ការអភិវឌ្ឍ ពាន់រៀល	សរុប ពាន់រៀល
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	១.៦៤៨.៤៣៥	៥០.៣២១.៤៤៤	៥០.៣២១.៤៤៤	៦១០.៩៤៤.៨៣៤	៧១៣.២៣២.១៥៧
ផ្ទេរពីចំណេញរក្សាទុក	-	៤.២៥២.១៤៦	៤.២៥២.១៤៦	១៨.០០៦.៩៦៦	២៦.៥៦៣.២០៤
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ (មិនបានធ្វើសវនកម្ម)	១.៦៤៨.៤៣៥	៥៤.៥៧៣.៥៩០	៥៤.៥៧៣.៥៩០	៦២៨.៩៥១.៨០០	៧៥៣.៧៦៧.៤១៥
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ (កំណត់ ឡើងវិញ)	១.៦៤៨.៤៣៥	៤៣.៩៩០.៩៦៥	៤៣.៩៩០.៩៦៥	៥០១.៥៦២.៣០១	៥៩១.១៩២.៦៦៦
ផ្ទេរពីចំណេញរក្សាទុក	-	៦.៣៣០.៤៧៩	៦.៣៣០.៤៧៩	១០៩.៣៨២.៥៣៣	១២២.០៧៣.៩៧១
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (បានធ្វើ សវនកម្ម)	១.៦៤៨.៤៣៥	៥០.៣២១.៤៤៤	៥០.៣២១.៤៤៤	៦១០.៩៤៤.៨៣៤	៧១៣.២៣២.១៥៧

នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្រុមប្រឹក្សាភិបាលបានអនុម័តនូវការផ្ទេរប្រាក់ចំណេញរក្សាទុកទៅក្នុង
ទុនបម្រុងចំនួន ២៦ ពាន់លានរៀល។

យោងតាមលក្ខន្តិកៈរបស់ រ.ទ.ស.ភ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២ ត្រង់មាត្រា ៤៤ បានចែងថាប្រាក់
ចំណេញរបស់ រ.ទ.ស.ភ បន្ទាប់ពីការកាត់កងនឹងការខាតយោងពីឆ្នាំមុន (ប្រសិនបើមាន) អាចត្រូវប្រើប្រាស់
ដូចខាងក្រោម៖

- សម្រាប់ប្រាក់រង្វាន់របស់គណៈគ្រប់គ្រង និងបុគ្គលិក
- សម្រាប់ទុនបម្រុងតាមច្បាប់ ៥%
- សម្រាប់ទុនបម្រុងទូទៅ ៥%
- សមតុល្យនៅសល់សម្រាប់ទុនបម្រុងសម្រាប់ការអភិវឌ្ឍ។

៨. ប្រាក់កម្ចី

	មិនបានធ្វើសវនកម្ម ៣១ ធ្នូ ២០២៥ ពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០២៤ ពាន់រៀល
ប្រាក់កម្ចីរយៈពេលវែង		
ក.ស.ហ.វ - ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន (“JICA”)	២៦.៨៣២.៥៩៥	២៧.៧៤៨.៩១០
ក.ស.ហ.វ - ធនាគារអភិវឌ្ឍន៍អាស៊ី (“ADB”)	២៣.៧៤៥.២៤៦	២៤.៨៣០.០២៩
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (“AFD”) - ឥណទានលេខ ១១៧៤ ០១ P	១២២.០១៨.០៤៣	-
AFD - ឥណទានលេខ ១១៧៦ ០១ S	៣១១.៣៦៥.២៩២	-
AFD - ឥណទានលេខ ១២៤៤ ០១ M	៤៤៤.៥៩៣.៨៥០	-
AFD - ឥណទានលេខ ១២៧៣ ០១ P	២២២.៨៨៩.០៧៨	-
ធនាគារវិនិយោគអឺរ៉ុប (“EIB”)	៣៧២.១៧៦.៣៨៤	៣៩១.១៤៨.១៥៩
	<u>១.៥២៣.៦២០.៤៨៨</u>	<u>៤៤៣.៧២៧.០៩៩</u>
ប្រាក់កម្ចីរយៈពេលខ្លី		
ក.ស.ហ.វ - JICA	១.២៤៤.២៤៧	១.២៣៤.១៦៣
ក.ស.ហ.វ - ADB	២.៣៦៨.៧៣០	២.២៦៧.៩៩០
ឥណទានលេខ ១១២១ ០១ F	-	៨.៤២៥.៨៧៨
AFD - ឥណទានលេខ ១១៧៤ ០១ P	១២.០២២.២៧៧	១៤៥.៦៦១.៤៥៣
AFD - ឥណទានលេខ ១១៧៦ ០១ S	២៦.៣៣៦.៨៧៣	៣៣៧.១៩៨.៦៥៧
AFD - ឥណទានលេខ ១២៤៤ ០១ M	៥៩២.៤៣៩	៤១១.៩៨២.៨៥៨
AFD - ឥណទានលេខ ១២៧៣ ០១ P	៤២.៤៦៧	៧២.០៤៣.៦៤៦
EIB	១៤.៩៨២.៤៦២	៨.០៧៧.៦៣៩
	<u>៥៧.៥៨៩.៤៩៥</u>	<u>៩៨៦.៨៩២.២៨៣</u>
	<u>១.៥៨១.២០៩.៩៨៣</u>	<u>១.៤៣០.៦១៩.៣៨២</u>
កាលបរិច្ឆេទផុតកំណត់របស់ប្រាក់កម្ចីនេះមានដូចខាងក្រោម៖		
	មិនបានធ្វើសវនកម្ម ៣១ ធ្នូ ២០២៥ ពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០២៤ ពាន់រៀល
រយៈពេលខ្លី		
- ផុតកំណត់ក្នុងរយៈពេល ១ឆ្នាំ	<u>៥៧.៥៨៩.៤៩៥</u>	<u>៩៨៦.៨៩២.២៨៣</u>
រយៈពេលវែង		
- ផុតកំណត់ក្នុងរយៈពេល ១ឆ្នាំ ទៅ ២ឆ្នាំ	៩០.៦២៣.៨៩១	១៥.៧៤៣.៨៧៩
- ផុតកំណត់ក្នុងរយៈពេល ២ឆ្នាំ ទៅ ៥ឆ្នាំ	២៨៤.០៧៨.៩៨៨	៦៥.៨៨០.២៨៣
- ផុតកំណត់ក្នុងរយៈពេល ៥ឆ្នាំ	១.១៤៨.៩១៧.៦០៩	៣៦២.១០២.៩៣៧
	<u>១.៥២៣.៦២០.៤៨៨</u>	<u>៤៤៣.៧២៧.០៩៩</u>
	<u>១.៥៨១.២០៩.៩៨៣</u>	<u>១.៤៣០.៦១៩.៣៨២</u>

៩. ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ

	ជំនួយពីសហភាពអឺរ៉ុប ពាន់រៀល	ជំនួយពីរដ្ឋាភិបាល ពាន់រៀល	ជំនួយពី JICA ពាន់រៀល	ជំនួយផ្សេងៗ ពាន់រៀល	សរុប ពាន់រៀល
សមតុល្យនាថ្ងៃទី១					
ខែមករា ឆ្នាំ២០២៥	៥៤.៤៣៦.១៩៩	១២.៦៤៣.៣១៥	៣.៧០៥.៩២៦	១.៨៤០.៥២១	៧២.៦២៥.៩៦១
ការបន្ថែម	-	-	-	២.១២១.៩៥៩	២.១២១.៩៥៩
រំលស់	-	(១.៨៥៣.០០៦)	(១៣២.៥០៧)	(២៤.១៦៧)	(២.០០៩.៦៨០)
សមតុល្យនាថ្ងៃទី៣១					
ខែធ្នូ ឆ្នាំ២០២៥ (មិនបានធ្វើសវនកម្ម)	៥៤.៤៣៦.១៩៩	១០.៧៩០.៣០៩	៣.៥៧៣.៤១៩	៣.៩៣៨.៣១៣	៧២.៧៣៨.២៤០
សមតុល្យនាថ្ងៃទី១					
ខែមករា ឆ្នាំ២០២៤	៥៤.៤៣៦.១៩៩	១៤.៤៩៦.៣២១	៣.៨៣៨.៤៣៣	១.៣៩១.៧៩៣	៧៤.១៦២.៧៤៦
ការបន្ថែម	-	-	-	៤៧៣.១២៣	៤៧៣.១២៣
រំលស់	-	(១.៨៥៣.០០៦)	(១៣២.៥០៧)	(២៤.៣៩៥)	(២.០០៩.៩០៨)
សមតុល្យនាថ្ងៃទី៣១					
ខែធ្នូ ឆ្នាំ២០២៤ (បានធ្វើសវនកម្ម)	៥៤.៤៣៦.១៩៩	១២.៦៤៣.៣១៥	៣.៧០៥.៩២៦	១.៨៤០.៥២១	៧២.៦២៥.៩៦១

១០. គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ

	មិនបានធ្វើសវនកម្ម ៣១ ធ្នូ ២០២៥ ពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០២៤ ពាន់រៀល
គណនីអ្នកផ្គត់ផ្គង់ផ្សេងៗ - រយៈពេលវែង		
ប្រាក់កក់ថ្លៃទឹកត្រូវបង្វិលសងវិញ	៩៦.៥៨៨.៩៤៩	៨៨.៩៥០.៥៦៦
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម - រយៈពេលខ្លី		
ភាគីទីបី	២៨.៧០៨.៧៨៥	១២៦.១៥៧.៨១៤
គណនីអ្នកផ្គត់ផ្គង់ផ្សេងៗ - រយៈពេលខ្លី		
បង្គរប្រាក់លើកទឹកចិត្តបុគ្គលិក	១៣.៣៨៤.៧៦២	១១.៩៥០.៧៦៤
ទឹកប្រាក់ជំពាក់សាលារាជធានីភ្នំពេញ	៤៩.៨២២.៣៩៦	៦៤.៦៤២.៧៦៨
ទឹកប្រាក់ជំពាក់ទៅបុគ្គលិក	៧២៦.៦៥១	៧៣១.៥១៦
ប្រាក់ធានាប្រតិបត្តិការ	៦៧.២៧៩	៦៧.២៩២
ពន្ធត្រូវបង់ផ្សេងៗ	១.៤៥៧.៤០៦	៧៥.១៨៤
គណនីត្រូវបង់ផ្សេងៗ	១៣.១០០.៨៧២	៩.៥៩៨.៨៨៧
	៧៨.៥៥៩.៣៦៦	៨៧.០៦៦.៤១១
	១០៧.២៦៨.១៥១	២១៣.២២៤.២២៥
	២០៣.៨៥៧.១០០	៣០២.១៧៤.៧៩១

១១. កិច្ចសន្យាទ្រព្យសកម្ម និងបំណុល

	មិនបានធ្វើសវនកម្ម ៣១ ធ្នូ ២០២៥ ពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០២៤ ពាន់រៀល
កិច្ចសន្យាទ្រព្យសកម្ម		
គណនីត្រូវទទួលពីសេវាសាងសង់	៣.៩៨៥.០២៦	៤.៣៩៨.៥៦៤
ចំណូលបង្គរពីការលក់ទឹកស្អាត	៣១.៦៨០.៦៣៣	៣៣.១៨៧.៦២៦
	<u>៣៥.៦៦៥.៦៥៩</u>	<u>៣៧.៥៨៦.១៩០</u>
កិច្ចសន្យាបំណុល		
ចំណូលពន្យារ	(៥.២៧៨)	(៥.២៧៨)
ចំណូលមិនទាន់ទទួលស្គាល់	(២៩.៤១៣)	(៣.៥២០.៣៩៥)
	<u>(៣៤.៦៩១)</u>	<u>(៣.៥២៥.៦៧៣)</u>

១២. ភាគលាភ

នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្រុមប្រឹក្សាភិបាលបានស្នើ និងអនុម័តភាគលាភសម្រាប់ការិយបរិច្ឆេទបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលមានតម្លៃ ៣៥០រៀលក្នុងមួយភាគហ៊ុន ដែលគិតជាទឹកប្រាក់សរុបចំនួន ៤.៥៦៦.០៩១.២៥០រៀលជូនភាគហ៊ុនិក។

១៣. បំណុលពីការលក់

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់បីខែ ៣១ ធ្នូ ២០២៥ ពាន់រៀល		មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ដប់ពីរខែ ៣១ ធ្នូ ២០២៥ ពាន់រៀល	
ការលក់ទឹកស្អាត៖				
- អ្នកប្រើប្រាស់តាមផ្ទះ	២៦.២៤៦.៨៣៦	១៤.៩៧១.៩០២	១០៧.៤៤៣.៦៧៩	១១០.៦២០.៣២០
- អ្នកប្រើប្រាស់ជាលក្ខណៈអាជីវកម្ម	៤១.៣៦៥.៨២០	២៩.៤៣៦.១៨៦	១៦៣.៥៩០.៦១៣	១៦០.១២៨.៣៦៧
- គ្រឹះស្ថានសាធារណៈ	៤.៨៣៤.២៧៣	៣.៧៧៦.៩៤៣	២១.៤២៥.៧៨៤	២២.១២៣.៩៧៨
- អាជ្ញាធររដ្ឋស្វយ័តនានា	៩៧.២០៧	១៣៧.៩០៤	១.០៧២.៧២២	៩៣០.២៩២
- អ្នកចែកចាយ	២.៥២៥.៥៧៣	១.៥២២.០៧៥	៩.៥៨០.០៤៨	៩.៩១០.៥៨៧
បង្កតំណាងខុសគ្នាលើប្រាក់ចំណូលពី ការលក់ទឹកស្អាត	១៨.៣៤២	១២.២៧២	៧៤.០៨៩	៧៤.៣៥៩
- ដក៖ ការលុបចោលវិក្កយបត្រ	(៥៧.៤៣៨)	(៨៦.៧៣២)	(៥២៩.៨៥៩)	(១.៦១៤.៩៨០)
	<u>៧៥.០៣០.៦១៣</u>	<u>៤៩.៧៧០.៥៥០</u>	<u>៣០២.៦៥៧.០៧៦</u>	<u>៣០២.១៧២.៩២៣</u>
ចំណូលបានពីការភ្ជាប់បណ្តាញទៅ តាមផ្ទះ	៣.៤៥០.៤១៧	១.៩៦២.២៧៦	៨.៨២៤.០៦៦	១០.៨៣៦.៣៤៣
ចំណូលការផ្លាស់ប្តូរនាឡិកាទឹក	១.០៩៥.៦៧៣	១.០៣២.៨៧៦	៤.៨៦១.៦៦៦	៤.៦២៥.១០៦
ការលក់គ្រឿងបន្លាស់ និងនាឡិកាទឹក	១០៨.៦៧៧	៤៩.៦៨៦	៣៧២.៤៥០	១៤៤.៦២៤
	<u>៧៩.៦៨៥.៣៨០</u>	<u>៥២.៨១៥.៣៨៨</u>	<u>៣១៦.៧១៥.២៥២</u>	<u>៣១៧.៧៧៨.៩៩៦</u>

១៤. ចំណូល/(ចំណាយ)ហិរញ្ញវត្ថុ

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបីបញ្ចប់ខែ		មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ដប់ពីរខែ	
	៣១ ធ្នូ ២០២៥ ពាន់រៀល	៣១ ធ្នូ ២០២៤ ពាន់រៀល	៣១ ធ្នូ ២០២៥ ពាន់រៀល	៣១ ធ្នូ ២០២៤ ពាន់រៀល
ចំណូលហិរញ្ញវត្ថុ៖				
- ចំណូលការប្រាក់ពីប្រាក់បញ្ញើនៅ ធនាគារ (ក)	៩៣០.៦៣៣	១.៤១៣.៥៣៥	៤.៣១០.៩៨៩	៦.៦១៣.៤៩៤
- ចំណេញសុទ្ធពីការប្តូររូបិយប័ណ្ណ របស់ប្រាក់កម្ចី	១.៣៥៩.៥៥០	១៧.៣៩២.៤០១	១០.៩២០.៩១៣	៥០.៥៥៥.៨៩៣
	<u>២.២៩០.១៨៣</u>	<u>១៨.៨០៥.៩៣៦</u>	<u>១៥.២៣១.៩០២</u>	<u>៥៧.១៦៩.៣៨៧</u>
ចំណាយហិរញ្ញវត្ថុ៖				
- ចំណាយការប្រាក់លើប្រាក់កម្ចី (ខ)	(៥.៤៣១.៦៧៥)	(៤.៨៥០.០៦៣)	(២០.៨៥៥.១៣៨)	(១៩.៣៩៩.០៤១)
- ខាតសុទ្ធពីការប្តូររូបិយប័ណ្ណរបស់ ប្រាក់កម្ចី	(១.១៨៧.៨៦២)	-	(៨.៥៥៦.៨៩៦)	(២៤.៥៨០.៤៥១)
- ចំណាយការប្រាក់ដែលបានធ្វើមូល ធនកម្មលើទ្រព្យសកម្មមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់	៦៨៨.៤២១	៣១៧.៥៧៥	២.៣៣២.៩១៥	៤.៩៧៨.០១៦
	<u>(៥.៩៣១.១១៦)</u>	<u>(៤.៥៣២.៤៨៨)</u>	<u>(២៧.០៧៩.១១៩)</u>	<u>(៣៨.០០១.៤៧៦)</u>
	<u>(៣.៦៤០.៩៣៣)</u>	<u>១៤.២៧៣.៤៤៨</u>	<u>(១១.៨៤៧.២១៧)</u>	<u>១៩.១៦៧.៩១១</u>

- (ក) ចំណូលការប្រាក់ គឺជាចំណូលពីគណនីប្រាក់បញ្ញើសន្សំ និងប្រាក់បញ្ញើផ្សេងៗដែលនៅក្នុងធនាគារក្នុងស្រុកក្នុងគ្រា។
- (ខ) ចំណាយការប្រាក់ គឺជាចំណាយការប្រាក់ទៅលើប្រាក់កម្ចីពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង និងប្រាក់កម្ចីដែលទទួលបានបន្តពី ក.ស.ហ.វ ដែលត្រូវទទួលបានការឧបត្ថម្ភតាមរយៈកម្ចីដែលទទួលបានពី ADB EIB និង JICA។

១៥. ចំណាយពន្ធលើប្រាក់ចំណេញ

ផ្អែកលើច្បាប់ស្តីពីសារពើពន្ធរបស់ព្រះរាជាណាចក្រកម្ពុជា រ.ទ.ស.ភ មានកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណេញក្នុងអត្រា ២០% (២០២៤៖ ២០%) លើប្រាក់ចំណេញជាប់ពន្ធ ឬពន្ធអប្បបរមាក្នុងអត្រា ១% (២០២៤៖ ១%) នៃចំណូលសរុប មួយណាមានតម្លៃច្រើនជាង។ វាតំណាងអោយទឹកប្រាក់អប្បបរមា ដែលត្រូវបង់ជូនទៅអាជ្ញាធរពន្ធដារ។ រ.ទ.ស.ភ មានបំណុលពន្ធលើប្រាក់ចំណេញលើសបំណុលពន្ធអប្បបរមា ដូច្នេះ រ.ទ.ស.ភ មិនមានកាតព្វកិច្ចបង់ពន្ធអប្បបរមាឡើយ។ ពន្ធដែលត្រូវបង់លុះត្រាតែ រ.ទ.ស.ភ ស្ថិតនៅក្នុងស្ថានភាពខាតបង់ពន្ធ។

១៦. ចំណេញក្នុងមួយភាគហ៊ុន

(ក) ចំណេញក្នុងមួយភាគហ៊ុនជាគោល

ចំណេញក្នុងមួយភាគហ៊ុនជាគោល ត្រូវបានគណនាដោយយកប្រាក់ចំណេញរបស់ភាគហ៊ុនិក របស់ រ.ទ.ស.ភ ចែកនឹងចំនួនភាគហ៊ុនមធ្យមដែលបានបោះផ្សាយក្នុង ការិយបរិច្ឆេទ។

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ពីរខែ		មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ដប់ពីរខែ	
	៣១ ធ្នូ ២០២៥	៣១ ធ្នូ ២០២៤	៣១ ធ្នូ ២០២៥	៣១ ធ្នូ ២០២៤
ប្រាក់ចំណេញរបស់ភាគហ៊ុនិក (គិតជាពាន់រៀល)	៣៣.២០៩.៧៦២	៨.៩៧៣.៦៨៤	៩៤.៩៨០.១២២	៨៥.០៤២.៩១៣
ចំនួនភាគហ៊ុនជាមធ្យមមធ្យម	៨៦.៩៧៣.១៦២	៨៦.៩៧៣.១៦២	៨៦.៩៧៣.១៦២	៨៦.៩៧៣.១៦២
ចំណេញក្នុងមួយភាគហ៊ុនជា មូលដ្ឋាន (ពាន់រៀល)	៣៨១,៨៤	១០៣,១៨	១.០៩២,០៦	៩៧៧,៨១

(ខ) ចំណេញក្នុងមួយភាគហ៊ុនថយចុះ

ចំណេញក្នុងមួយភាគហ៊ុនថយចុះ ត្រូវបានគណនាដោយកែប្រែចំនួនមធ្យមនៃភាគហ៊ុនធម្មតា ដែលមាន ដោយសន្មតថាមានការផ្ទេរភាគហ៊ុនដែលមានសក្តានុពលទាំងអស់ទៅជាភាគហ៊ុនធម្មតា។

គិតត្រឹមការិយបរិច្ឆេទបញ្ចប់នេះ រ.ទ.ស.ភ មិនមានភាគហ៊ុនដែលមានសក្តានុពលអាចផ្ទេរទៅជា ភាគហ៊ុនធម្មតានោះទេ។ ដូចនេះចំណេញក្នុងមួយភាគហ៊ុនថយចុះ គឺមានតម្លៃស្មើនឹងចំណេញក្នុងមួយ ភាគហ៊ុនជាមូលដ្ឋាន។

១៧. ប្រតិបត្តិការភាគីពាក់ព័ន្ធ

(ក) រ.ទ.ស.ភ មានប្រតិបត្តិការជាមួយនឹងសម្ព័ន្ធព្យាបាលក្នុងការិយបរិច្ឆេទនេះដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ពីរខែ		មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ដប់ពីរខែ	
	៣១ ធ្នូ ២០២៥	៣១ ធ្នូ ២០២៤	៣១ ធ្នូ ២០២៥	៣១ ធ្នូ ២០២៤
ប្រាមការគ្រប់គ្រងតែមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការប្រាក់ដែលបានបង់លើប្រាក់កម្ចី	៩.០៦៥.៦១៥	៤.៨៥០.០៦៣	២០.៧៧៤.៧៧០	១៩.៣៩៦.៦៥៥

(ខ) អត្ថប្រយោជន៍គណៈគ្រប់គ្រងសំខាន់ៗ

អត្ថប្រយោជន៍គណៈគ្រប់គ្រងសំខាន់ៗសម្រាប់អំឡុងការិយបរិច្ឆេទមានដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ពីរខែ		មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបញ្ចប់ដប់ពីរខែ	
	៣១ ធ្នូ ២០២៥	៣១ ធ្នូ ២០២៤	៣១ ធ្នូ ២០២៥	៣១ ធ្នូ ២០២៤
ប្រាក់បៀវត្ស និងការចំណាយផ្សេងៗ	១.១២៥.៨៧០	៥៦៧.៦៥៧	៣.០១៥.៩៦៣	២.៤៥៨.៤២២

១៨. កម្មវត្ថុ និងគោលការណ៍នៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

កម្មវត្ថុនៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ គឺដើម្បីបង្កើនប្រសិទ្ធភាពតម្លៃសម្រាប់ភាគហ៊ុនិក ហើយទន្ទឹមគ្នានេះក៏ដើម្បីកាត់បន្ថយសក្តានុពលនៃផលប៉ះពាល់មិនល្អ ដែលអាចកើតឡើងដោយសារការប្រែប្រួលនៃទីផ្សារហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវលើការកំណត់កម្មវត្ថុនេះ និងគោលការណ៍មូលដ្ឋាននៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ។ ហេតុនេះគណៈគ្រប់គ្រងបង្កើត គោលការណ៍លម្អិតដូចជាកម្រិតសិទ្ធិអំណាច ត្រួតពិនិត្យការទទួលខុសត្រូវការកំណត់ និងវាស់វែងអត្តសញ្ញាណហានិភ័យ និងកំណត់ផលប៉ះពាល់ដោយអនុលោមតាមកម្មវត្ថុ និងគោលការណ៍មូលដ្ឋានដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

(ក) ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ដោយសមភាគីមិនបានបំពេញកាតព្វកិច្ចដូចមានចែងក្នុងកិច្ចសន្យា។ រ.ទ.ស.ភ ប្រឈមនឹងហានិភ័យឥណទានភាគច្រើនពីការលក់ជាឥណទាន។ តាមគោលការណ៍របស់ រ.ទ.ស.ភ ត្រូវត្រួតពិនិត្យជាប្រចាំទៅលើស្ថានភាពហិរញ្ញវត្ថុរបស់សមភាគី ដើម្បីធានាថា រ.ទ.ស.ភ ប្រឈមនឹងហានិភ័យឥណទានតិចបំផុត។

ហានិភ័យឥណទានដែល រ.ទ.ស.ភ ងាយរងផលប៉ះពាល់គឺ តាមរយៈគណនីអតិថិជនពាណិជ្ជកម្មពីអតិថិជន។ អាយុកាលឥណទានរបស់ រ.ទ.ស.ភ មានរយៈពេលមួយខែ ហើយ រ.ទ.ស.ភ ព្យាយាមធ្វើការគ្រប់គ្រងយ៉ាងដិតដល់ លើគណនីត្រូវទទួលដែលមិនទាន់ប្រមូល ដើម្បីកាត់បន្ថយហានិភ័យឥណទានឱ្យទាបបំផុត។ សមតុល្យដែលហួសកំណត់ត្រូវបានពិនិត្យឡើងវិញយ៉ាងទៀងទាត់ដោយគណៈគ្រប់គ្រង។

(ខ) ហានិភ័យសាច់ប្រាក់ងាយស្រួល និងលំហូរសាច់ប្រាក់

ហានិភ័យសាច់ប្រាក់ងាយស្រួល និងលំហូរសាច់ប្រាក់កើតឡើងពីការគ្រប់គ្រងរបស់ រ.ទ.ស.ភ ទៅលើមូលធនបង្វិល។ វាគឺជាហានិភ័យមួយដែល រ.ទ.ស.ភ នឹងជួបប្រទះផលលំបាកក្នុងការបំពេញនូវកាតព្វកិច្ចហិរញ្ញវត្ថុនៅពេលដែលដល់កាលកំណត់ត្រូវសង។

រ.ទ.ស.ភ គ្រប់គ្រងរយៈកាលកំណត់របស់បំណុលចាស់ៗលំហូរសាច់ប្រាក់ពីប្រតិបត្តិការ និងភាពមានស្រាប់នៃមូលនិធិយ៉ាងសកម្មដើម្បីធានាបាននូវរាល់តម្រូវការប្រតិបត្តិការវិនិយោគ និងហិរញ្ញប្បទាន។ នៅក្នុងយុទ្ធសាស្ត្រនៃការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល រ.ទ.ស.ភ ធ្វើការរក្សានូវកម្រិតសាច់ប្រាក់ និងសាច់ប្រាក់សមមូល គ្រប់គ្រាន់សម្រាប់គាំទ្រដល់សកម្មភាពប្រតិបត្តិការរបស់ រ.ទ.ស.ភ។

(គ) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺជាហានិភ័យដែលតម្លៃសមស្រប ឬលំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ អាចនឹងប្រែប្រួលដោយសារតែការប្រែប្រួលរបស់អត្រាការប្រាក់ទីផ្សារ។

ការប្រឈមរបស់ រ.ទ.ស.ភ ទៅនឹងហានិភ័យអត្រាការប្រាក់ គឺទាក់ទងនឹងកម្ចី។ រ.ទ.ស.ភ គ្រប់គ្រងហានិភ័យអត្រាការប្រាក់របស់ខ្លួន ដោយត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើបំណុលទីផ្សារ ហើយសំខាន់ជាងនេះទៀត គឺរក្សាដោយប្រុងប្រយ័ត្នឱ្យបាននូវការលាយឡំគ្នានៃកម្ចីដែលមានអត្រាថេរ និងអត្រាអថេរ។ រ.ទ.ស.ភ ពុំបានប្រើប្រាស់ឧបករណ៍និស្សន្ទហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយហានិភ័យរបស់ប្រាក់បំណុលដែលត្រូវសងនោះទេ។

១៩. ចំណាយជាប់កិច្ចសន្យា

នៅចុងបញ្ចប់នៃត្រីមាសហិរញ្ញវត្ថុបច្ចុប្បន្ននេះ រ.ទ.ស.ភ បានជាប់កិច្ចសន្យាក្នុងការចំណាយមូលធនទៅលើទ្រព្យសកម្មខាងក្រោម៖

	មិនបានធ្វើសវនកម្ម ៣១ ធ្នូ ២០២៥ ពាន់រៀល	ធ្វើសវនកម្មរួច ៣១ ធ្នូ ២០២៤ ពាន់រៀល
ការសាងសង់រោងចក្រផលិតទឹកស្អាត	៣៥៦.២១៩.៥៦៧	២៨៣.០៥៧.៨៨១
សេវាផ្តល់ការប្រឹក្សាយោបល់	៣.៣៦៣.៣០៣	២.៦៦៩.៧៩៤
ការទិញបំពង់ដែកស្វិត បរិក្ខារភ្ជាប់ និងបរិក្ខារផ្សេងៗ	១.១៨៦.៤២០	១.០៥៤.១៧៦
	<u>៣៦០.៧៦៩.២៩០</u>	<u>២៨៦.៧៨១.៨៥១</u>

២០. យថាភាពនៃពន្ធ

នៅក្នុងប្រទេសកម្ពុជា បទបញ្ញត្តិស្តីពីពន្ធដារ រួមមានអនុក្រឹត្យ ប្រកាស សារាចរណែនាំ និងសេចក្តីជូនដំណឹងផ្សេងៗ ដែលជារឿយៗតែងមានការកែតម្រូវតាមរយៈការធ្វើវិសោធនកម្មរបស់អគ្គនាយកដ្ឋានពន្ធដារ និងអាស្រ័យលើការបកស្រាយផ្សេងៗពីគ្នា។ ជាញឹកញាប់ការបកស្រាយអំពីច្បាប់ពន្ធដារមានភាពខុសគ្នាក្នុងចំណោមភាគីពាក់ព័ន្ធ ហើយនេះអាចបណ្តាលឱ្យមានហានិភ័យពន្ធកើនឡើង។ ពន្ធគឺជាកម្មវត្ថុនៃការត្រួតពិនិត្យ និងការស៊ើបអង្កេតដោយអាជ្ញាធរមួយចំនួនដែលត្រូវបានអនុញ្ញាតដោយច្បាប់ កំណត់ការដាក់ពិន័យធ្ងន់ធ្ងរ ការដាក់ពិន័យ និងបន្ទុកការប្រាក់។ គណៈគ្រប់គ្រងជឿជាក់ថា ខ្លួនបានផ្តល់គ្រប់គ្រាន់សម្រាប់ចំណូលពន្ធ ដោយផ្អែកលើការបកស្រាយរបស់បទបញ្ញត្តិនៃពន្ធ។

២០. ព្រឹត្តិការណ៍សំខាន់ៗក្នុងអំឡុងពេលរាយការណ៍

- (ក) នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្រុមប្រឹក្សាភិបាលបានអនុម័តនូវការផ្ទេរប្រាក់ចំណេញរក្សាទុកទៅក្នុងទុនបម្រុងចំនួន ៨០.៤៧៦.៨២១.៧៥០ រៀល។
- (ខ) នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្រុមប្រឹក្សាភិបាលរបស់ រ.ទ.ស.ភ បានស្នើឡើង ហើយភាគទុនិកបានអនុម័តលើភាគលាភចំនួន ៣៥០ រៀលក្នុងមួយហ៊ុន សម្រាប់ឆ្នាំហិរញ្ញវត្ថុដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ ភាគលាភសរុបបានប្រកាសមានចំនួន ៤.៥៦៦.០៩១.២៥០ រៀល។ ការអនុម័តនេះត្រូវបានធ្វើឡើងបន្ទាប់ពីការបញ្ចប់នៃរយៈពេលរាយការណ៍ និងឆ្លុះបញ្ចាំងពីការអនុវត្តហិរញ្ញវត្ថុ និងការប្តេជ្ញាចិត្តរបស់ រ.ទ.ស.ភ ចំពោះប្រាក់ចំណេញរបស់ម្ចាស់ហ៊ុន។
- (គ) នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ក.ស.ហ.វ បានបង្កើនការរួមចំណែកដើមទុនរបស់ខ្លួនដល់ រ.ទ.ស.ភ តាមរយៈការផ្ទេរដីឡូត៍ចំនួនពីរកន្លែង។ ដីឡូត៍ទាំងនេះ ក្នុងគោលបំណងសាងសង់រោងចក្រផលិតទឹកស្អាតនៅខេត្តកំពត និងរោងចក្រផលិតទឹកស្អាតបឹងធំក្នុងរាជធានីភ្នំពេញ។ តម្លៃសរុបនៃដីដែលបានផ្តល់មានចំនួន ១៥.៨៤២.៨៧៧.០០០ រៀល។ ការបង្កើនដើមទុននេះធ្វើឡើងដោយគ្មានការបោះផ្សាយបន្ថែមភាគហ៊ុននៅក្នុង រ.ទ.ស.ភ ទេ។
- (ឃ) នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ក.ស.ហ.វ បានចេញលិខិតអនុម័ត ដើម្បីឆ្លើយតបទៅនឹងសំណើរបស់ក្រុមប្រឹក្សាភិបាល សម្រាប់ការកំណត់តម្លៃដីដែលត្រូវទទួលស្គាល់ជាការរួមចំណែកដើមទុនទៅកាន់ រ.ទ.ស.ភ។

